

របាយការណ៍
សិក្ខាសាលាស្តីពី
ការពង្រឹងសមត្ថភាពលើការងារស្រុកស្រាបៀរសិបត្តិ
ក្នុងការដាក់ឱ្យអនុវត្តន៍ គំនិតផ្តួចផ្តើម «កម្ពុជា ៣.០»



**Capacity Building Workshop on field Implementation of
 Cambodia 3.0 Initiative for OD Staff**
 Siem Reap, 18 – 19 March, 2014

Prepared by



FLAGSHIP
 KHANA fhi360 psi

Supported by



FLAGSHIP
 KHANA fhi360 psi

របាយការណ៍

សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពនៅថ្នាក់ស្រុកប្រតិបត្តិ ក្នុងការដាក់ឱ្យអនុវត្តន៍ គំនិតផ្តួចផ្តើម «កម្ពុជា ៣.០»

Capacity Building Workshop on field Implementation of Cambodia 3.0 Initiative
for OD Staff



- ១. ទីកន្លែងសិក្ខាសាលា: ភោជនីយដ្ឋាន ម៉ុងឌីយ៉ាល់ ខេត្តសៀមរាប
- ២. កាលបរិច្ឆេទនៃសិក្ខាសាលា: ពីថ្ងៃទី ១៨ ដល់១៩ ខែ មីនា ឆ្នាំ ២០១៤
- ៣. អ្នករៀបចំសិក្ខាសាលា: NCHADS
- ៤. អ្នកឧបត្ថម្ភសិក្ខាសាលា: Flagship
- ៥. សកម្មភាពនៃសិក្ខាសាលា:
 - ចូលរួមជាគណៈអធិបតី
 - ឯកឧត្តម. **ហាន ឈីវុន** ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
 - លោកវេជ្ជ. **គ្រួស សារ៉ាត់** ប្រធានមន្ទីរសុខាភិបាលខេត្ត សៀមរាប
 - លោក. **ជួប សុខចំរើន** អនុប្រធានអង្គការ KHANNA
 - លោក. **អ៊ុន គឹមហេង** ប្រធានអង្គការ AHF ប្រចាំប្រទេសកម្ពុជា
 - Ms. Emily Well Deputy Director of CHAI, Cambodia
 - សមាសភាពចូលរួមពីអង្គការខេត្ត/ក្រុង និងអង្គការ
 - មជ្ឈមណ្ឌលជាតិ NCHADS ចំនួន ១៦នាក់
 - មន្ទីរសុខាភិបាលខេត្ត សៀមរាប ចំនួន ៣០នាក់
 - អង្គការ FHI360 ចំនួន ០៥នាក់
 - អង្គការ KHANA ចំនួន ០៥នាក់
 - អង្គការ WHO ចំនួន ០១នាក់
 - អង្គការ CHAI ចំនួន ០១នាក់
 - អង្គការ UNAIDS ចំនួន ០១នាក់
 - អង្គការ AHF ចំនួន ០២នាក់
 - អង្គការ USAID ចំនួន ០១នាក់

ថ្ងៃទី១

ពេលព្រឹក

▪ **ពិធីបើកសិក្ខាសាលា៖**

- មតិសំណេះសំណាលរបស់លោកវេជ្ជ. **គ្រួស សារ៉ាត** ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
- មតិសំណេះសំណាលរបស់លោក. **វិវុទ គឹមហេង** ប្រធានអង្គការ AHF ប្រចាំប្រទេសកម្ពុជា
- មតិសំណេះសំណាលរបស់ **Ms. Emily Well** Deputy Director of CHAI Cambodia
- មតិសំណេះសំណាលរបស់លោក. **ជួប សុខចំរើន** អនុប្រធានអង្គការ KHANNA
- មតិសំណេះសំណាល និងបើកអង្គសិក្ខាសាលាដោយឯកឧត្តម. **មាន ឈីវុន** ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ។

▪ លោកវេជ្ជ. **សេង សុភាព** ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ

- ផ្តល់ព័ត៌មានសង្ខេបស្តីពីក្របខ័ណ្ឌណែនាំគោលគំនិតដើម្បីលបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍នៅព្រះរាជាណាចក្រ «កម្ពុជា ៣.០»
- បង្កើនភាពជាម្ចាស់ការ និងការផ្ទេរភារកិច្ចអនុវត្តគំនិតផ្តួចផ្តើម «កម្ពុជា ៣.០» ដល់ស្រុកប្រតិបត្តិ
- ណែនាំស្រុកប្រតិបត្តិ និងដៃគូការងារ
- ចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសកម្មករណីជំងឺអេដស៍ និងការរំលែក និងការធ្វើតេស្តរកមេរោគអេដស៍ដៃគូមរោទដែលកំពុងអនុវត្តនៅរាជធានីភ្នំពេញ ក្រោមការគាំទ្រពីគំរោង Flagship
- បង្ហាញពីឧបករណ៍ដែលអ្នកសំរបសំរួលការគ្រប់គ្រងសកម្មករណីជំងឺអេដស៍ត្រូវប្រើប្រាស់ក្នុងដំណើរការការគ្រប់គ្រងករណីជំងឺអេដស៍
- អនុវត្តន៍ប្រើប្រាស់ឧបករណ៍សំរាប់អ្នកសំរបសំរួលការគ្រប់គ្រងសកម្មករណីជំងឺអេដស៍
- ពិភាក្សា និងឯកភាពអំពីជំហានបន្តសំរាប់អនុវត្តគំនិតផ្តួចផ្តើម «កម្ពុជា ៣.០» នៅខេត្តសៀមរាប

▪ លោកវេជ្ជ. **សេង សុភាព** ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិ បង្ហាញពីចក្ខុវិស័យកម្ពុជា ៣.០

- ចក្ខុវិស័យរបស់អង្គការ UNAIDS
- ការប្តេជ្ញាចិត្ត និងទិសដៅជាសកលដែលបានកំណត់នៅឆ្នាំ ២០១១

- បែបផែននៃការឆ្លងមេរោគថ្មី
- តំណក់កាលនៃការឆ្លងមេរោគរបេង-អេដស៍
- សមិទ្ធផលនៃការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន និងអត្រាគ្របដណ្តប់នៃសេវា
- ប្រវត្តិនៃកម្ពុជា ៣.០
- គោលការណ៍គន្លឹះ និងវិធីសាស្ត្រសំរាប់អនុវត្តកម្មវិធី

▪ លោកវេជ្ជ. **សេង សុភាព** ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិ បង្ហាញពីយន្តការសំរេបសំរួល និងតាមដានការអនុវត្តន៍យុទ្ធវិធីជំរុញខ្លាំងក្លានៃគំនិតផ្តួចផ្តើម «កម្ពុជា ៣.០»

- ក្រុមការងារបច្ចេកទេសជួយពង្រឹងការអនុវត្តយុទ្ធវិធីជំរុញខ្លាំងក្លា ដើម្បីលប់បំបាត់ការឆ្លងថ្មីមេរោគអេដស៍នៅថ្នាក់ខេត្ត/រាជធានី៖ សមាសភាព និងភារៈកិច្ចទទួលខុសត្រូវ
- ភារៈកិច្ច និងការទទួលខុសត្រូវចំពោះយុទ្ធវិធីជំរុញខ្លាំងក្លានៃការថែទាំនិងព្យាបាលបន្តអ្នកផ្ទុកមេរោគអេដស៍ និងយុទ្ធវិធីជំរុញខ្លាំងក្លាការអនុវត្តវិធីសាស្ត្រឆ្លើយតបរួមគ្នា
- លេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសពង្រឹងការអនុវត្តយុទ្ធវិធីជំរុញខ្លាំងក្លាដើម្បីលប់បំបាត់ការឆ្លងថ្មីមេរោគអេដស៍នៅថ្នាក់រាជធានី/ក្រុង។
- បង្កើតអនុក្រុមការងារបច្ចេកទេស ពង្រឹងការអនុវត្តន៍យុទ្ធវិធីជំរុញខ្លាំងក្លាបង្ការការថែទាំនិងព្យាបាលជំងឺអេដស៍ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅស្រុកប្រតិបត្តិ៖ សមាសភាព និងភារៈកិច្ចទទួលខុសត្រូវ។
- បង្កើតអនុក្រុមការងារបច្ចេកទេស ពង្រឹងការអនុវត្តន៍យុទ្ធវិធីជំរុញខ្លាំងក្លាការព្យាបាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍ និងយុទ្ធវិធីជំរុញខ្លាំងក្លាការអនុវត្តវិធីសាស្ត្រឆ្លើយតបរួមគ្នានៅស្រុកប្រតិបត្តិ៖ សមាសភាព និងភារៈកិច្ចទទួលខុសត្រូវ។

▪ លោកវេជ្ជ. **ឡឺន សារ៉េម** តំណាងកម្មវិធីអេដស៍នៃមន្ទីរសុខាភិបាលខេត្ត សៀមរាប បង្ហាញពីរចនាសម្ព័ន្ធនៃគណៈកម្មការយុទ្ធវិធីជំរុញខ្លាំងក្លា ដើម្បីការលប់បំបាត់ការឆ្លងមេរោគអេដស៍ថ្មី៖

- សំរាប់ថ្នាក់ខេត្ត និង
- ថ្នាក់ស្រុកប្រតិបត្តិ

ពេលវេលាសៀង

▪ លោកវេជ្ជ. **សំរិត សុវណ្ណវិទ្ធី** ប្រធានផ្នែកថែទាំជំងឺអេដស៍នៃមជ្ឈមណ្ឌលជាតិ បង្ហាញពី ការណែនាំអំពីការអនុវត្តន៍គំនិតផ្តួចផ្តើម »កម្ពុជា ៣.០«

- ដំណើរការនៃការគ្រប់គ្រងសកម្មករណីជំងឺអេដស៍ និងការស្វែងរក និងធ្វើតេស្តឈាមរកមេរោគអេដស៍
 - o អ្នកសំរេបសំរួលការគ្រប់គ្រងសកម្មករណីជំងឺអេដស៍ (CMC)

- អ្នកផ្តល់សេវាគ្រប់គ្រងសកម្មភាពដំបូង (CMP)
- ជំនួយការណ៍របស់អ្នកសំរាប់សំរួលការគ្រប់គ្រងសកម្មភាពដំបូង (Assistance to CMC)
- បញ្ជីព័ត៌មានសំរាប់គាំទ្រការអនុវត្តន៍ការគ្រប់គ្រងសកម្មភាពដំបូង
- លោកវេជ្ជ. **ធឿន សារ៉េម** តំណាងកម្មវិធីអេដស៍នៃមន្ទីរសុខាភិបាលខេត្ត សៀមរាប បង្ហាញពី បញ្ជីព័ត៌មានសំរាប់គាំទ្រការអនុវត្តន៍ការគ្រប់គ្រងសកម្មភាពដំបូង និងការស្វែងរក និងធ្វើតេស្តឈាមរកមេរោគអេដស៍លើដៃគ្រូមេទនៅខេត្ត សៀមរាប
 - ស្ថានភាពភូមិសាស្ត្រខេត្ត
 - ស្ថានភាពសុខាភិបាល
 - ស្ថានភាពដំបូងអេដស៍
 - បញ្ជីអ្នកគាំទ្រអនុវត្តន៍សកម្មភាព
- លោកវេជ្ជ. **សេង សុភាព** ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិ បង្ហាញពីការសំរួលសំរួល និងការតាមដាន៖
 - ថ្នាក់ជាតិ
 - ថ្នាក់ខេត្ត និងស្រុកប្រតិបត្តិ
 - ការផ្តល់ប្រឹក្សា និងតេស្តឈាមរកមេរោគអេដស៍
 - ការគ្រប់គ្រងសកម្មភាពរកដំបូងអេដស៍ និងការស្វែងរកដៃគូ
 - យុទ្ធវិធី Boosted CoPCT
 - យុទ្ធវិធីជំរុញខ្លាំងក្លាការថែទាំ និងព្យាបាលបន្ត និងការឆ្លើយតបរួមគ្នា
 - ការគ្រប់គ្រងទិន្នន័យ និងការតាមដាន

ថ្ងៃទី២

ពេលព្រឹក

- លោកស្រី. **យ៉ន ធឿន** តំណាងអង្គការ HFI360 បង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រងសកម្មភាពដំបូងអេដស៍ដែលមានលក្ខណៈរួមបញ្ចូល ចំណុចសំខាន់ដែលលើកយកមកមាន៖
 - ហេតុផលនៃការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងសកម្មភាពដំបូងអេដស៍ដែលមានលក្ខណៈរួមបញ្ចូល ចំណុចសំខាន់
 - គោលបំណងនៃយុទ្ធសាស្ត្រ
 - ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ
 - សកម្មភាពសំខាន់ៗក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ
 - លទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ

- **លោក. ជា ចំណាន** អនុប្រធានផ្នែកទិន្នន័យ NCHADS បង្ហាញពី របៀបនៃការគ្រប់គ្រង និងប្រមូលទិន្នន័យ៖
 - ទំនាក់ទំនងរវាងឧបករណ៍សំរាប់គ្រប់គ្រងសកម្មករណ៍ជំងឺអេដស៍ និងប្រភពព័ត៌មាន
 - HTC TOOLS: (Register HTC Book for HC (Revise new) (White) (Revised), Register Book for VCCT Client at AIDS Counseling Service (Green), Register for ANC (Revised), Register Laboratory (Yellow), Key Population Register
 - VCCT TOOLS: Counseling Registration Sheet (Yellow Book) (Revised)- Database, Appointment Card for counseling (Blue), Test Result (Yellow), Referral Card
 - STD TOOLS: Clinic Registration (Revised)- Database, Standard Medical History for Men (Revised), Standard Medical History for Women (Revised), Standard Medical History for Women-Follow Up (Revised), ID Card, Lab Registration (Revised), Lab Bulletin (Revised), Referral Card
 - Pre-ART/ART TOOLS: (Adult and Children) Pre-ART Registration, ART Registration, Initial Patient Form (Revised) – Database, Patient Visit Form (Revised), Pre-ART Summary Form, ART Summary Form, Prescription (Revised), Adult and Children Booklet, CD4 Request Form, Viral Load Request Form

- **លោកវេជ្ជ. លន់ សាយហេង** ប្រធានផ្នែកជំងឺកាមរោគ NCHADS បង្ហាញពីការធ្វើតេស្តស្វាយនៅលើក្រុម៖
 - ស្ត្រីមានផ្ទៃពោះ
 - ក្រុមប្រឈមមុខខ្ពស់
 - ធ្វើនៅតាមមណ្ឌលសុខភាព ឬអង្គការដែលមានការអនុញ្ញាត

- **លោកវេជ្ជ. សំរិត សុវណ្ណរិទ្ធិ** ប្រធានផ្នែកថែទាំជំងឺអេដស៍ NCHADS បង្ហាញពីការធ្វើការធ្វើផែនការ និងអនុវត្តផែនការ៖
 - TWG and Sub-TWG
 - Training of BOCPT Tools

- **លោកវេជ្ជ. សំរិត សុវណ្ណរិទ្ធិ** ប្រធានផ្នែកថែទាំជំងឺអេដស៍ NCHADS បានលើកយកករណីសិក្សាស្តីពី ស្ត្រីធ្វើការនៅសេវាកំសាន្តបានធ្វើតេស្តនៅចុងម្រាមដៃរក មេរោគអេដស៍ ហើយលទ្ធផលមានប្រតិកម្ម?
 - សំរាប់ OW
 - សំរាប់ NGO បន្ទាប់ពី OW
 - សំរាប់ CMC បន្ទាប់ពី NGO

៦. សេចក្តីសន្និដ្ឋាន៖

សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីស្រុកប្រតិបត្តិ បានបញ្ចប់ដោយជោគជ័យនា
រសៀលថ្ងៃទី២ អ្នកចូលដែលបានមកពីស្រុកប្រតិបត្តិ និងអង្គការពាក់ព័ន្ធទាំងអស់បានឯកភាពគ្នា
និងចាប់អនុវត្តន៍សកម្មភាពនេះ ចាប់ពីពេលនេះតទៅ។

បានឃើញ និងឯកភាព

បេឡានអង្គភាព



វេជ្ជ. មាស វុឌ្ឍី

ភ្នំពេញ, ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៤

អ្នកធ្វើរបាយការណ៍

វេជ្ជ. ង៉ែត បុត្រា